



គម្រោង

ការពារគ្រួសារ

ផ្តល់ជូនមនុស្សជាទីស្រឡាញ់របស់លោកអ្នកលើសពីក្តីស្រឡាញ់



ងាយ អ៊ុលី ឡាយហ្វ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ប្រទេសជប៉ុន
ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ

ការផ្តល់ការការពារបន្ថែម គឺជាការផ្តល់នូវសុខភាពផ្លូវចិត្ត និងហិរញ្ញវត្ថុ សម្រាប់គ្រួសារជាទីស្រឡាញ់របស់លោកអ្នក

ដំណើរជីវិតដ៏វែងឆ្ងាយសម្រាប់ពួកយើងនិងក្រុមគ្រួសារជាទីស្រឡាញ់ គឺសុទ្ធតែជាភ្នំស្មុបស្មើ។
ការបណ្តាក់ទុនជាមួយនឹងអត្ថប្រយោជន៍បន្ថែមដែលមានការធានា ដើម្បីធានាថាសុបិន្ត
របស់អ្នកនឹងក្លាយជាការពិត ហើយដំណើរការជីវិត របស់អ្នកគឺពោរពេញដោយភាពរីករាយ។

អត្ថប្រយោជន៍៤យ៉ាង ដែលលោកអ្នកគួរជ្រើសរើសផលិតផលនេះ

ទឹកប្រាក់ធានារ៉ាប់រងច្រើន
រីករាយជាមួយនឹងការការពារ និងការធានាដ៏ល្អ
ប្រសើរដែលផ្តល់អត្ថប្រយោជន៍ជាការការពារ
បន្ថែម និងការធានាលើករណីគ្រោះថ្នាក់

ការបង់បុព្វលាភធានារ៉ាប់រងតិចតួច

**អត្ថប្រយោជន៍លើកលែងការបង់
បុព្វលាភធានារ៉ាប់រង**

**រយៈពេលទូទាត់បុព្វលាភ
ធានារ៉ាប់រងមានភាពបត់បែន**
មានជម្រើសរយៈពេលទូទាត់បុព្វលាភ
ធានារ៉ាប់រង៤ប្រភេទ

*ករណីដែលមិនធានា៖

- ករណីដែលមិនធានា ក្នុងករណីទទួលបានមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្តុំសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារ មូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោល ក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
 - ធ្វើអត្ថឃាតក្នុងរយៈពេល ២ (ពីរ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្តុំសន្យារ៉ាប់រង ឬកាលបរិច្ឆេទ ការចាប់ផ្តើមមានសុពលភាពនៃការ បន្តសុពលភាពឡើងវិញ ដោយមិនគិតអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវ បានធានារ៉ាប់រង ដែលយកកាលបរិច្ឆេទចុងក្រោយ (អនុវត្តចំពោះតែករណីមរណភាពតែប៉ុណ្ណោះ)។ ឬ
 - ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
 - ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ
 - បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្តុំសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលផល។
 - ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្ថឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ
 - ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្តុំសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាព ឡើងវិញ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍តែប៉ុណ្ណោះ)។
- ២. ករណីដែលមិនធានា ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលពីគ្រោះថ្នាក់ចៃដន្យ**
បន្ថែមលើប្រការ ១ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វ នឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ឬពិការភាព ទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្តុំសន្យារ៉ាប់រងនេះឡើយ ប្រសិនបើ មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោល ក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
- សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករាយក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដកម្ម ឬ
 - គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអារុដ ឧបករណ៍ឬគ្រឿងផ្ទុះកែច្នៃ ឧបករណ៍ ឬអារុដគីមី
 - មរណភាព ឬការងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ឬ
 - ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ
 - សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែល មានកាលវិភាគ និងអាជ្ញាប័ណ្ណត្រឹមត្រូវមានលក្ខណៈពាណិជ្ជកម្ម នៃការធ្វើដំណើរ។
 - ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
 - ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬ មិនប្រក្រតីក៏ដោយ (អនុវត្តចំពោះតែករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ឬ
 - ពិការភាពដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្តុំសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ(អនុវត្តចំពោះតែករណីពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍តែប៉ុណ្ណោះ) ។

**ករណីមរណភាពជាអនិគិទន ទោះអត្ថប្រយោជន៍មរណភាពដែលត្រូវទូទាត់មានដូចខាងក្រោម៖

អាយុគិតត្រឹមថ្ងៃខែកំណើតចុងក្រោយ	ភាគរយ (%) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងក្នុងករណីមរណភាព របស់អនិគិទន**
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
ចាប់ពី 4 ឆ្នាំឡើងទៅ	100%

** ភាគរយ (%) នៃអត្ថប្រយោជន៍មរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ។
ករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍អនុវត្តចំពោះតែអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅតែប៉ុណ្ណោះ។
*សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកលក់/ភ្នាក់ងារធានារ៉ាប់រង



អំពីក្រុមហ៊ុន

ដាយ អ៊ុលី ឡាយហ្វី អ៊ីនស្ត្រុនស៍ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ដាយ អ៊ុលី ឡាយហ្វី ហូលឌីង គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង១២៣ឆ្នាំ នៅលើសាកលលោក។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ហូលឌីង មានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេស រួមមាន ប្រទេសជប៉ុន សហរដ្ឋអាមេរិក វៀតណាម ឥណ្ឌា អូស្ត្រាលី ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងនូវវេលសេឡង់។ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ហូលឌីង មានគ្រឹះមូលធនជីវិតមាំ ជាមួយទ្រព្យសម្បត្តិសរុបចំនួន ៤៦៤.៣ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៥.៣ ពាន់លានដុល្លារ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥)។

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០១៩ និងមានទីស្នាក់ការកណ្តាលស្ថិតនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ ក្រុមហ៊ុនទទួលបានការងារជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង ២០២៤។ ថ្មីៗនេះយើងក៏ទទួលបានការងារងាន់២បន្ថែមទៀតពី HR Asia ក្នុងនាមជា «ស្ថាប័នការងារល្អបំផុតនៅអាស៊ី» និង «ពានរង្វាន់ក្រុមហ៊ុនដែលគិតគូរពីបុគ្គលិកបំផុត» ប្រចាំឆ្នាំ២០២៤។

គិតត្រឹមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី កំពុងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនប្រជាជនកម្ពុជាចំនួន ១ម៉ឺន៣ពាន់គ្រួសារ ជាមួយទំហំទឹកប្រាក់ការពារចំនួន ៩១លានដុល្លារអាមេរិក។ កន្លងមក ក្រុមហ៊ុនបានទូទាត់សំណង និងអត្ថប្រយោជន៍ផ្សេងៗជូនដល់អតិថិជនចំនួនជាង ១ពាន់២រយគ្រួសារ ក្នុងទំហំទឹកប្រាក់ជាង៥ម៉ឺនដុល្លារអាមេរិក។

 សម្រាប់ព័ត៌មានបន្ថែម
1800 201 202

ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អ៊ីនស្ត្រុនស៍ (ខេមបូឌា) ម.ក ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិបឹងស្រាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

តើគម្រោងការពារគ្រួសារជាអ្វី?

កម្មវត្ថុនៃការធានារ៉ាប់រង របស់គម្រោងការពារគ្រួសារគឺធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពី មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ។

វិសាលភាពនៃការធានារ៉ាប់រង របស់គម្រោងនេះគឺធានាអាយុជីវិតអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់ (លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានា) ។

គម្រោងការពារគ្រួសារគឺជាផលិតផលធានារ៉ាប់រងបន្ថែមដែលត្រូវភ្ជាប់ជាមួយ ផលិតផលធានារ៉ាប់រងមូលដ្ឋាន DL EduPro ដែលផ្តល់ជូនការការពារផ្នែកហិរញ្ញវត្ថុជាទឹកប្រាក់បន្ថែមដល់លោកអ្នកប្រសិនបើករណីដែលត្រូវបានធានារ៉ាប់រងបានកើតឡើង ទៅលើអ្នកដែលត្រូវបានធានារ៉ាប់រង ។

អត្ថប្រយោជន៍ធានារ៉ាប់រង	មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD)	ទឹកប្រាក់ចំនួន ១០០% (មួយរយភាគរយ) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង នឹងត្រូវទូទាត់នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ មិនមែនបណ្តាលមកពីគ្រោះថ្នាក់ចែងឡើយ
	លើកលែងការបង់បុព្វលាភធានារ៉ាប់រង (WOP)	ទឹកប្រាក់ចំនួន ២០០% (ពីររយភាគរយ) នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រង នឹងត្រូវទូទាត់នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចែងឡើយ
		រាល់បុព្វលាភធានារ៉ាប់រងនាពេលអនាគតនៃផលិតផលធានារ៉ាប់រងបន្ថែមនេះនឹងត្រូវលើកលែង ក្នុងករណីអ្នកបង់បុព្វលាភធានារ៉ាប់រងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (TPD) (ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងមិនមែនជា អ្នកត្រូវបានធានារ៉ាប់រង)

លោកអ្នកអាចបង់បុព្វលាភតាមវិធីសាស្ត្រដូចជា៖ ប្រចាំខែ ឬ ប្រចាំត្រីមាស ឬ ប្រចាំឆមាស ឬ ប្រចាំឆ្នាំ។

លោកអ្នកអាចបង់បុព្វលាភតាមមធ្យោបាយដូចជា៖ មូលប្បទានបត្រ ឬ ការផ្ទេរប្រាក់ចូលគណនី ធនាគាររបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី អ៊ីនស្ត្រុនស៍ (ខេមបូឌា) ម.ក ឬ បញ្ចប់បង់ប្រាក់អចិន្ត្រៃយ៍ ឬ ផ្សេងៗ។

ចំណាំ៖

- ▶ ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះ ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃ ជូនដល់អតិថិជនក្នុងការបង់បុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។
- ▶ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយដោយលើកលែងការស្នើសុំបន្តសុពលភាពឡើងវិញនៅក្នុងរយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ថ្ងៃដោយគ្រាន់តែបង់បុព្វលាភឡើងវិញតែប៉ុណ្ណោះ។

សម្គាល់៖ គម្រោងការពារគ្រួសារចាំបាច់ត្រូវតែភ្ជាប់ជាមួយផលិតផល DL EduPro ដែលជាគម្រោងមូលដ្ឋាន។

តើគម្រោងការពារគ្រួសារមានដំណើរការយ៉ាងដូចម្តេច?

អត្ថប្រយោជន៍ទឹកប្រាក់ត្រូវបានផ្តល់ជូនការការពារបន្ថែមដល់គ្រួសារជាទីស្រឡាញ់របស់លោកអ្នក

ឧទាហរណ៍៖ លោក សំណាង បានទិញកញ្ចប់ DL EduPro ដែលមានរយៈពេលបណ្ណសន្យារ៉ាប់រង ៩ឆ្នាំ និងទឹកប្រាក់ត្រូវបានធានារ៉ាប់រងចំនួន ១០,០០០ ដុល្លារអាមេរិក សម្រាប់ការសិក្សាកូនស្រីរបស់គាត់។ ក្នុងពេលជាមួយគ្នានេះដែរលោក សំណាង បានសម្រេចចិត្តទិញ គម្រោងការពារគ្រួសារ ដើម្បីបន្ថែមការការពារសម្រាប់ភរិយារបស់គាត់ម្នាក់ទៀត ដែលជាអ្នកស្រី សំណាងមានអាយុ ៣០ឆ្នាំ ជាមួយនឹង ទំហំទឹកប្រាក់ត្រូវបានធានារ៉ាប់រង ១០,០០០ ដុល្លារអាមេរិក។ អ្នកស្រី សំណាង ជាអ្នកត្រូវបានធានារ៉ាប់រងសម្រាប់គម្រោងការពារគ្រួសារ។



សង្ខេបអត្ថប្រយោជន៍

សម្គាល់	គម្រោងការពារគ្រួសារ
អត្ថប្រយោជន៍បណ្ណសន្យារ៉ាប់រង	ឆ្នាំទី៣
ទំហំទឹកប្រាក់ត្រូវបានធានារ៉ាប់រង	
▶ ករណីអ្នកស្រីសំណាងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ក្នុងអំឡុងឆ្នាំទី៣ មិនបណ្តាលដោយសារគ្រោះថ្នាក់ចែងឡើយ ដូច្នេះទឹកប្រាក់សំណង ១០,០០០ ដុល្លារអាមេរិក ត្រូវបានទូទាត់។	
▶ ករណីអ្នកស្រីសំណាងទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ក្នុងអំឡុងឆ្នាំទី៣ បណ្តាលដោយសារគ្រោះថ្នាក់ចែងឡើយ ដូច្នេះទឹកប្រាក់សំណង ២០,០០០ ដុល្លារអាមេរិក ត្រូវបានទូទាត់។	